

តើការចំណាយលើផលប៉ះពាល់នៃសេដ្ឋកិច្ចគឺជាអ្វី?

ការចំណាយលើផលប៉ះពាល់នៃសេដ្ឋកិច្ច (Economic Impact Payment, EIP) គឺជាការចំណាយរបស់រដ្ឋាភិបាល ដើម្បីជួយប្រជាជនដែលទទួលរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19។ ការចំណាយសម្រាប់មនុស្សម្នាក់ៗ គឺមានរហូតដល់ \$1,200។

អ្នកទទួលបាន អាចទទួលបាន EIP ទោះបីជាពួកគេមានការងារ ឬគ្មានការងារធ្វើក្តី។ ពួកគេមិនចាំបាច់ដាក់ឯកសារពន្ធសម្រាប់ឆ្នាំ2018 ឬ2019 ដើម្បីទទួលបានវាទេ។

អ្នកទទួលបាន អាចនឹងត្រូវទទួលបានវាដោយ៖

- ◆ ក្រដាសសែក
- ◆ ការដាក់ប្រាក់ដោយផ្ទាល់ទៅកាន់គណនីធនាគាររួម ឬបុគ្គល
- ◆ ប័ណ្ណចំណាយលើផលប៉ះពាល់នៃសេដ្ឋកិច្ចដែលបានបង់មុន
- ◆ ការដាក់ប្រាក់ដោយផ្ទាល់ទៅក្នុងប័ណ្ណ Direct Express (ផ្ទាល់រហ័សទាន់ចិត្ត)

ធនធានបន្ថែម

សេវាកម្មចំណូលខាងក្នុង

- ◆ លេខទូរស័ព្ទបន្ទាន់របស់ EIP៖
1-800-919-9835
- ◆ <https://www.irs.gov/coronavirus/economic-impact-payment-information-center>

រដ្ឋបាលរបបសន្តិសុខសង្គម (SSA)

- ◆ <https://www.ssa.gov/coronavirus/eip-cares-act>

មានសំណួរបន្ថែម? ទំនាក់ទំនងមកកាន់យើងខ្ញុំ!

OPRABAinfo@disabilityrightsca.org
www.disabilityrightsca.org
(800) 776-5746

ការចំណាយលើផលប៉ះពាល់នៃសេដ្ឋកិច្ច

ព័ត៌មានសម្រាប់អ្នកតំណាងអ្នកទទួលប្រាក់

ការិយាល័យត្រួតពិនិត្យអ្នកទទួលប្រាក់ និងការផ្តល់ជំនួយសម្រាប់អ្នកទទួលបានផល

កម្មវិធី
Disability Rights California
California's Protection and Advocacy System



តើអ្នកណាអាច ចំណាយវាបាន?

- ◆ ការចំណាយលើផលប៉ះពាល់នៃសេដ្ឋកិច្ច (EIP) គឺមិនមែនជាអត្ថប្រយោជន៍នៃរដ្ឋបាលរបបសន្តិសុខសង្គមនោះទេ។ តំណាងអ្នកទទួលប្រាក់ មិនអាចគ្រប់គ្រងការចំណាយរបស់អ្នកទទួលផលដោយគ្មានការអនុញ្ញាតពីអ្នកទទួលផលនោះទេ។
- ◆ អ្នកមិនអាចជ្រើសរើសអ្វីដែល EIP បានចំណាយទៅលើ ឬប្រាប់អ្នកទទួលផលពីរបៀបនៃការចំណាយវានោះទេ។ អ្នកត្រូវតែប្រាប់ឲ្យអ្នកទទួលផលបានដឹងនៅពេលដែល EIP របស់ពួកគេមកដល់។ ប្រសិនបើពួកគេសួររកវា អ្នកត្រូវតែបង់ប្រាក់ទាំងអស់ទៅឲ្យពួកគេ។
- ◆ ប្រសិនបើអ្នកទទួលផលស្វែងរកជំនួយក្នុងការគ្រប់គ្រងប្រាក់ អ្នកអាចជួយពួកគេក្នុងការចំណាយ ឬគ្រប់គ្រងវាបាន។ ការផ្តល់ជំនួយនេះ មិនមែនជាផ្នែកមួយនៃតួនាទីរបស់អ្នកក្នុងនាមជាអ្នកទទួលប្រាក់របស់ពួកគេទេ។

តើវាអាចត្រូវបាន ចំណាយយ៉ាងដូចម្តេច?

- ◆ អ្នកទទួលផល អាចចំណាយ EIP ទៅលើអ្វីដែលពួកគេជ្រើសរើស។
- ◆ ពួកគេអាចជ្រើសរើសចំណាយវាទៅលើការចំណាយសម្រាប់ការរស់នៅ ប៉ុន្តែអ្នកមិនអាចបង្ខំពួកគេឲ្យប្រើប្រាស់វាដើម្បីចំណាយសម្រាប់អ្វីមួយដែលជាធម្មតាត្រូវបានរ៉ាប់រងដោយអត្ថប្រយោជន៍ SSA ឬ Medi-Cal របស់ពួកគេឡើយ។
- ◆ អ្នកទទួលផល អាចបន្ថែមវាទៅក្នុងគម្រោង PASS ឬ ABLE របស់គណនីពួកគេផងដែរ!

របាយការណ៍គណនីរបស់ តំណាងអ្នកទទួលប្រាក់

EIP មិនត្រូវការបញ្ចូលទៅក្នុងរបាយការណ៍គណនីប្រចាំឆ្នាំសម្រាប់រយៈពេល 12 ខែដំបូងទេ ព្រោះវាគឺជាឥណទានពន្ធ មិនមែនជាចំណូលទេ។

តើវាអាចប៉ះពាល់ដល់ អត្ថប្រយោជន៍ដែរឬទេ?

- EIP មិនត្រូវបាន៖
- ◆ រាប់បញ្ចូលជាចំណូល
 - ◆ បញ្ចូលទៅក្នុងសកម្មភាពទទួលបានអត្ថប្រយោជន៍ច្រើន ឬ
 - ◆ រាប់បញ្ចូលទៅក្នុងធនធាននៃ SSI ឬ Medi-Cal សម្រាប់រយៈពេល 12 ខែក្រោយពេលដែលអ្នកទទួលផលទទួលបានវា។

មជ្ឈមណ្ឌលថែទាំរយៈ ពេលវែង

- ◆ មជ្ឈមណ្ឌលថែទាំរយៈពេលវែង មិនអាចឲ្យអ្នកស្នាក់នៅចុះហត្ថលេខាលើ EIP របស់ពួកគេទេ។
- ◆ EIP គឺជាឥណទានពន្ធ និងមិនត្រូវបានរាប់បញ្ចូលជាធនធាននោះទេ។
- ◆ ប្រសិនបើមជ្ឈមណ្ឌលយកថ្លៃចំណាយនោះអ្នកស្នាក់នៅ អាចដាក់ពាក្យបណ្តឹងទៅកាន់អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ និងទីភ្នាក់ងារផ្តល់អាជ្ញាប័ណ្ណ។